

យីហូទា: បត្រ

I យីគុខ្រីប្តូស្យ ទាសោ យាកូពោ ក្រាតា យីហូទាស្តាតេនេគូរេ
ណា បរិត្រីកូតានិ យីគុខ្រីប្តូនេ រក្សិតាំគ្នាហូតានិ លោកានិ ប្រតិ
បត្រំ លិខតិ។

II ក្ខុបា គានិ: ប្រេម ច ពាហុល្យរូបេណា យុម្ភាស្វធិតិម្ពតុ។

III ហេ ប្រិយា:, សាធារណបរិត្រាណាមធិ យុម្ភានិ ប្រតិ លេ
ខិតំ មម ពហុយត្ថេ ជាតេ បូរិកាលេ បរិត្រលោកេមុ សមបីតោ
យោ ធម្មិមស្តុទត្ថិ យូយំ ប្រាណារ្យយេនាបិ សចេម្ភា ភវតេតិ វិ
នយាត្ថិ យុម្ភានិ ប្រតិ បត្រលេខនមាវគ្យកមិ អមន្យេ។

IV យស្មាទិ ឯតទ្រូបទណ្ឌាប្រាប្តយេ បូរិ លិខិតា: កេចិជ្ជនា អ
ស្មានិ ឧបស្សប្តុវន្ត:, តេ នធាម្ពិកលោកា អស្មាកមិ ល្អត្រវស្យានុ
ត្រហំ ធួដីកូត្យ លម្បដតាមិ អាចរន្តិ, អទ្ធិតិយោ នធិបតិ រៀ ន
ស្មាកំ ប្រតុ រ្យីគុខ្រីប្តូស្តំ នាង្កតិក្ស្រិទ្ធិ។

V តស្មាទិ យូយំ បុរា យទិ អវគតាស្តតិ បុន រ្យុម្ភានិ ស្មារយិ
តមិ តិច្ឆាមិ, ផលត: ប្រតុរេកកូតុវ: ស្វប្រជា មិសរទេគាទិ ឧទ
ធារ យតិ តត: បរមិ អវិគ្គាសិនោ រ្យនាគយតិ។

VI យេ ច ស្វតិទូតា: ស្វិយកត្តិភូបទេ ន ស្វិត្តា ស្វាសស្មានំ
បរិត្យក្តវន្តស្មានិ ស មហាទិនស្យ វិចារត្តិមិ អន្តការមយេ នធនៈ
ស្មានេ សទាស្មាយិភិ រ្តន្តនៃរេពធាតិ។

VII អបរំ សិទោមមិ អមោរា តន្តិកដស្តនគរាណិ ចៃតេហំ និ
វាសិនស្តុត្យមរូបំ រ្យភិចារំ កូតវន្តោ វិមមមៃថុនស្យ ចេម្ភយា វិបថំ

គតវន្តក្ខត្ត តស្មាតិ តានុយបិ ទ្វហ្គន្តស្សរុបាណិ ភូត្វា សទាតនវហ្មិ
នា ទណ្ឌំ ភុញ្ញតេ។

VIII តថេវមេ ស្វប្តាចារិណោនបិ ស្វគវីរាណិ កលង្គយន្តិ រាជា
ធីនតាំ ន ស្វីកុវ្រ្ត្យច្ចបទស្ថានិ និន្ទន្តិ ច។

IX កិនុត្ត ប្រធានទិវ្យទូតោ មីខាយេលោ យទា មូសសោ ទេ
ហេ គយតានេន វិវទមានៈ សមភាមត តទា តិស្មនិ និន្ទារូបំ ទណ្ឌំ
សមបិយិតំ សាហសំ ន ក្ខត្តវាកថយតិ ប្រភុសុត្វាំ ភត្តិយតាំ។

X កិនុត្តិមេ យន្ត ពុធយន្តេ តន្តិន្ទន្តិ យច្ច និញ្ញោធបគវ ឥវេនុទ្រិ
យែវវគច្ឆន្តិ តេន នគ្យន្តិ។

XI តានិ ធិកិ, តេ កាពិលោ មាតេ ចវន្តិ បារិតោមិកស្សាគាតោ
ពិលិយមោ ក្រាន្តិមនុធាវន្តិ កោរហស្ស ទុម្មិមុខត្វេន វិនគ្យន្តិ ច។

XII យុម្ភាកំ ប្រេមភោជ្យេបុ តេ វិឃ្មជនកា ភវន្តិ, អាត្មមុវយគ្គ
ភូត្វា និលិជ្ជយា យុម្ភាភិៈ សាទ្ធិំ ភុញ្ញតេ។ តេ វាយុភិគ្គាលិតា និ
ស្តោយមេយោ ហេមន្តកាលិកា និម្ពលា ទ្វិ រូតា ឧន្ទុលិតា រូក្សាៈ,

XIII ស្វកិយលជ្ជាផណោទ្វមកាៈ ប្រចណ្ណាៈ សាមុទ្រតវង្គាៈ
សទាកាលំ យាវតិ យោរតិមិវភាគីនិ ក្រមណកាវីណិ នក្សត្រា
ណិ ច ភវន្តិ។

XIV អាទមតៈ សប្តមៈ បុរុហេ យោ ហានោកៈ ស តានុទ្ធិគ្យ ភវិ
ឃ្យទ្វាក្យមិទំ កថិតវានិ, យថា, បគ្យ ស្វកិយបុណ្យានាមិ អយុតៃ
វេច្ឆិតៈ ប្រភុៈ។

XV ស្វវរ្មានិ ប្រតិ វិចារាជ្ជាសាធនាយាគមិឃ្យតិ។ តទា ចាធម្មិ
កាៈ ស្វវរ្មេ ជាតា យែរបរាធិនៈ។ វិធម្មិមកម្មណំ តេហំ ស្វវរ្មេហ
មេវ ការណាតិ។ តថា តទ្វេបរិវេត្យនាប្យធម្មិមាចារិបាបិនាំ។ ឧក្ក

កហោរវាក្យានាំ ស្រីវេហមបិ ការណាតិ។ បរមេគេន ទោបិភ្នំ តេ ហំ ប្រកាគយិប្បតេ។

XVI តេ វាក្កលហាការិណាៈ ស្វភាគ្យនិន្ទាកាៈ ស្មេច្ឆាចារិណោ ទបិវាទិមុខវិគិហ្កា លាភាត្ថី មនុប្បស្ថាវកាគ្គ សន្តិ។

XVII កិនុតុ ហេ ប្រិយតមាៈ, អស្មាកំ ប្រភោ រឿគុខ្រីម្ពស្ស ប្រេ រិត រ្យទិ វាក្យំ បូរិំ យុបុក្យំ កថិតំ តតិ ស្មរត,

XVIII ផលតៈ គេមសមយេ ស្មេច្ឆាតោ នធម្មិមាចារិណោ និន្ទ កា ឧបស្ថាស្សន្តិទិ។

XIX ឯតេ លោកាៈ ស្វានិ បូថកិ កុរ្យន្តៈ សាំសារិកា អាត្មហីនាគ្គ សន្តិ។

XX កិនុតុ ហេ ប្រិយតមាៈ, យូយំ ស្មេហមិ អតិបរិត្រវិគ្គាសេ និថីយមាណាៈ បរិគ្រេណាគ្គនា ប្រាត្ថិនាំ កុរ្យន្ត

XXI ល្បគ្គរស្ស ប្រេម្មា ស្វានិ រក្សត, អនន្តជីវនាយ ចាស្មាកំ ប្រ ភោ រឿគុខ្រីម្ពស្ស ក្ខុបាំ ប្រតីក្សធំ។

XXII អបរំ យូយំ រិវិច្ឆយ កាំគ្គិទិ អនុកម្សធំ

XXIII កាំគ្គិទិ អគ្គិត ឧទ្ទុត្យ ភយំ ប្រទគ្យ រក្សត, គារិវិកភាវេន កលង្គិតំ វស្រមបិ បូតីយធំ។

XXIV អបរញ្ច យុម្ពានិ ស្នូលនាទិ រក្សិតមិ ឧល្លាសេន ស្វិយតេ ជសៈ សាក្សាតិ និទ្វេហានិ ស្ថាបយិតញ្ចេច សមត្ថោ

XXV យោ នស្មាកមិ អទ្ធិតិយស្រ្តាណកត្តិា ស្រីវជ្ជ ល្បគ្គរស្ស គោរំ មហិមា បរាក្រមៈ កត្តិគ្គញ្ចេទានីមិ អនន្តកាលំ យារទិ ភូ យាតិ។ អាមេនិ។

Sanskrit Bible (NT) in Khmer Script
New Testament in Sanskrit Language; printed in
Khmer Script

copyright © 2018 SanskritBible.in

Language: Saṃskṛtam

Contributor: SanskritBible.in

Thank you for your interest in Sanskrit Bible.

Sanskrit Bible (NT) is freely available in 22 different scripts of your choice. This edition is in Khmer script and is based on the Sanskrit translation of the Holy Bible published by Calcutta Baptist Missionaries in 1851. Please visit SanskritBible.in to learn more about Sanskrit Bible and to download various free Christian literature.

This translation is made available to you under the terms of the Creative Commons Attribution Share-Alike license 4.0.

You have permission to share and redistribute this Bible translation in any format and to make reasonable revisions and adaptations of this translation, provided that:

You include the above copyright and source information.

If you make any changes to the text, you must indicate that you did so in a way that makes it clear that the original licensor is not necessarily endorsing your changes.

If you redistribute this text, you must distribute your contributions under the same license as the original.

Pictures included with Scriptures and other documents on this site are licensed just for use with those Scriptures and documents. For other uses, please contact the respective copyright owners.

Note that in addition to the rules above, revising and adapting God's Word involves a great responsibility to be true to God's Word. See Revelation 22:18-19.

2020-01-01

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files dated 29 Jan 2022

5ca2d078-2446-59d6-a8c5-e7b69791e988